



គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ
ស៊ុកផឺ ស៊ុកស៍ ហ្វាយនែន ម.ក

របាយការណ៍ប្រចាំឆ្នាំ ២០២៥

០១ ចំណាប់អារម្មណ៍របស់ថ្នាក់គ្រប់គ្រង

- | | |
|---|---|
| ១. ចំណាប់អារម្មណ៍របស់ប្រធាននាយិកាប្រតិបត្តិ | ១ |
| ២. គណៈគ្រប់គ្រង | ៣ |

០២ អំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស៊ីភីធី ស៊ីភីស៍ ហ្វាយនែន ម.ក

- | | |
|----------------------------|---|
| ១. សាវតាររបស់គ្រឹះស្ថាន | ៥ |
| ២. ទស្សនៈវិស័យ និងបេសកកម្ម | ៥ |
| ៣. គុណតម្លៃ | ៥ |
| ៤. ទិន្នន័យសំខាន់ | ៦ |
| ៥. រចនាសម្ព័ន្ធគ្រប់គ្រង | ៧ |

០៣ ការគ្រប់គ្រងផលិតផលឥណទាន

- | | |
|-----------------------------|---|
| ១. ផលិតផល និងសេវាកម្មឥណទាន | ៨ |
| ២. ការគ្រប់គ្រងហានិភ័យឥណទាន | ៩ |

០៤ សកម្មភាពបុគ្គលិក

- | | |
|---|----|
| ១. បណ្តុះបណ្តាល និងបង្កើនសមត្ថភាពរបស់បុគ្គលិក | ១០ |
| ២. បំពេញការងារជាក្រុម | ១០ |

០៥ របាយការណ៍សវនកម្មហិរញ្ញវត្ថុ

- | | |
|------------------------------------|----|
| ១. របាយការណ៍របស់ក្រុមប្រឹក្សាភិបាល | ១១ |
| ២. របាយការណ៍របស់សវនករឯករាជ្យ | ១៥ |
| ៣. របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ | ១៨ |
| ៤. របាយការណ៍លទ្ធផលពិស្តារ | ១៩ |
| ៥. របាយការណ៍បម្រែបម្រួលមូលធន | ២០ |
| ៦. របាយការណ៍លំហូរសាច់ប្រាក់ | ២១ |

09

ចំណាប់អារម្មណ៍របស់ថ្នាក់គ្រប់គ្រង



សាររបស់ប្រធាននាយិកាប្រតិបត្តិ

ក្នុងនាមថ្នាក់ដឹកនាំនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស៊ុកធី ស៊ុកស៍ ហ្វាយនែន មក ខ្ញុំមានកិត្តិយសសូមដាក់ជូនរបាយការណ៍ប្រចាំឆ្នាំ ២០២៥ ដែលឆ្លុះបញ្ចាំងពីសមិទ្ធផល ការរីកចម្រើន និងការប្តេជ្ញាចិត្តរបស់គ្រឹះស្ថានក្នុងការផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយគុណភាព ស្ថិរភាព និងនិរន្តរភាព ជូនដល់អតិថិជន និងសហគមន៍ទូទាំងប្រទេស។

ក្នុងឆ្នាំ ២០២៥ សេដ្ឋកិច្ចពិភពលោក និងសេដ្ឋកិច្ចកម្ពុជានៅតែប្រឈមនឹងបញ្ហាប្រឈមជាច្រើនដែលបង្កឡើងដោយភាពមិនប្រាកដប្រជានៃស្ថានភាពសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយសកល។ ទោះជាយ៉ាងណាក៏ដោយ គ្រឹះស្ថាននៅតែរក្សាបាននូវស្ថិរភាពប្រតិបត្តិការ និងបន្តពង្រឹងភាពធន់របស់ខ្លួន តាមរយៈការអនុវត្តយុទ្ធសាស្ត្រប្រកបដោយប្រសិទ្ធភាព ការគ្រប់គ្រងហានិភ័យយ៉ាងម៉ត់ចត់ និងការបង្កើនប្រសិទ្ធភាពការងារជាបន្តបន្ទាប់។

គ្រឹះស្ថានបានបន្តអភិវឌ្ឍ និងកែលម្អផលិតផល ព្រមទាំងសេវាកម្មហិរញ្ញវត្ថុឱ្យកាន់តែសម្បូរបែប និងស្របតាមតម្រូវការរបស់អតិថិជនគ្រប់កម្រិត។ ទន្ទឹមនឹងនេះ យើងបានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តគោលនយោបាយ និងការណែនាំរបស់ធនាគារជាតិនៃកម្ពុជា ដើម្បីលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ពង្រឹងប្រសិទ្ធភាពសេវាកម្ម និងផ្តល់ភាពងាយស្រួលជូនអតិថិជនកាន់តែប្រសើរ។

ការអភិវឌ្ឍធនធានមនុស្សនៅតែជាអាទិភាពស្នូលរបស់គ្រឹះស្ថាន។ យើងបន្តវិនិយោគលើការបណ្តុះបណ្តាល ការពង្រឹងសមត្ថភាព និងការកសាងវប្បធម៌ការងារដែលផ្អែកលើការសហការ ភាពច្នៃប្រឌិត និងវិជ្ជាជីវៈ។ គ្រឹះស្ថានតែងតែស្វាគមន៍គំនិតថ្មីៗ និងមតិយោបល់ស្ថាបនាពីបុគ្គលិក និងអតិថិជន ដើម្បីជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍ និងការរីកចម្រើនប្រកបដោយចីរភាព។

ជាមួយនឹងចក្ខុវិស័យវែងឆ្ងាយ និងការប្តេជ្ញាចិត្តខ្ពស់ គ្រឹះស្ថាននឹងបន្តពង្រឹងភាពរឹងមាំនៃអាជីវកម្ម ពង្រីកលទ្ធភាព ទទួលបានសេវាហិរញ្ញវត្ថុ និងរួមចំណែកយ៉ាងសកម្មក្នុងការជំរុញកំណើនសេដ្ឋកិច្ច ការបង្កើតឱកាសអាជីវកម្ម និងការ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។

ក្នុងឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់គណៈគ្រប់គ្រង បុគ្គលិក អតិថិជន ដៃគូអាជីវកម្ម ម្ចាស់ភាគ ហ៊ុន និងភាគីពាក់ព័ន្ធទាំងអស់ដែលបានផ្តល់ការគាំទ្រ ការសហការ និងការជឿទុកចិត្តលើគ្រឹះស្ថានរបស់យើងជានិច្ច។

ខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រដល់ធនាគារជាតិនៃកម្ពុជា និងអាជ្ញាធរពាក់ព័ន្ធ ដែលបានផ្តល់ការណែនាំ និង គាំទ្រយ៉ាងជិតស្និទ្ធក្នុងការអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា។

យើងមានទំនុកចិត្តថា តាមរយៈកិច្ចសហការរឹងមាំ និងការប្តេជ្ញាចិត្តរួមគ្នា គ្រឹះស្ថាននឹងបន្តសម្រេចបាននូវកំណើន ប្រកបដោយនិរន្តរភាព និងរួមចំណែកកាន់តែសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ព្រះរាជាណាចក្រកម្ពុជា។

ប្រធាននាយិកាប្រតិបត្តិ



លោកស្រី ហ៊ុន សែន



លោកស្រី លីម សាគុ
នាយិកាប្រតិបត្តិការ

លោកស្រី **លីម សាគុ** បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រ ផ្នែកធនាគារ និងហិរញ្ញវត្ថុ នៅសាកលវិទ្យាល័យ យបៀលប្រាយ ក្នុងឆ្នាំ២០០៦ ។

លោកស្រីមានបទពិសោធយ៉ាងច្រើននៅក្នុងក្រុមហ៊ុន និងវិស័យហិរញ្ញវត្ថុ ជាពិសេសក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ គិតចាប់តាំងពីពេលបញ្ចប់ការសិក្សារហូតដល់ឆ្នាំ២០១៩។

ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ លោកស្រីបានចូលបម្រើការនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស៊ុកធី ស៊ុកស៍ ហ្វាយនែន ម.ក មានតួនាទីជា **នាយិកាប្រតិបត្តិការ** ដើម្បីទទួលខុសត្រូវលើ ការត្រួតពិនិត្យផ្ទៃក្នុងរបស់គ្រឹះស្ថានដឹកនាំ និងត្រួតពិនិត្យដោយឯករាជ្យលើមុខងារប្រតិបត្តិជាមន្ត្រីប្រតិបត្តិ ដែលមានតួនាទីទទួលខុសត្រូវ លើការអនុវត្តការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភោគកម្ម ព្រមទាំងការងារ ការយកចិត្តទុកដាក់ស្គាល់អតិថិជន ដើរតួនាទីជាអ្នកសម្របសម្រួល និងទំនាក់ទំនងជាមួយនាយកដ្ឋានសវនកម្ម ធនាគារជាតិនៃកម្ពុជា និងអាជ្ញាធរពាក់ព័ន្ធផ្សេងទៀត ។



លោក ឈឹម ភោទិន
នាយកហិរញ្ញវត្ថុ

លោក **ឈឹម ភោទិន** បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ផ្នែកគណនេយ្យ នៅសាកលវិទ្យាល័យ ជាតិគ្រប់គ្រង ក្នុងឆ្នាំ ២០០៤ និង បន្តសិក្សាយកថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញគណនេយ្យហិរញ្ញវត្ថុ នៅសាកលវិទ្យាល័យ ជាតិគ្រប់គ្រង ដោយបានបញ្ចប់ការសិក្សាក្នុងអំឡុងឆ្នាំ២០១៤ ។

បន្ទាប់ពីបានបញ្ចប់ការសិក្សា លោកបានបម្រើការងារក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ មានរយៈពេលប្រមាណជា១៥ឆ្នាំ ជាមុខងារគណនេយ្យ និងហិរញ្ញវត្ថុ គិតចាប់ពីឆ្នាំ២០០៥ រហូតដល់ឆ្នាំ២០១៩។

នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ ២០១៩ លោកបានចូលមកបម្រើការនៅក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស៊ុកធី ស៊ុកស៍ ហ្វាយនែន ម.ក ក្នុងមុខតំណែងជា **នាយកហិរញ្ញវត្ថុ** ដើម្បីទទួលខុសត្រូវក្នុងការរៀបចំការងារផ្នែកហិរញ្ញវត្ថុរបស់ស្ថាប័ន ឲ្យមានបែបបទស្តង់ដារត្រឹមត្រូវ និងរៀបចំរបាយការណ៍ហិរញ្ញវត្ថុស្ថាប័ន ប្រកបដោយភាពត្រឹមត្រូវ និងតម្លាភាព និងការរៀបចំផែនការយុទ្ធសាស្ត្រនានាដើម្បីទទួលបាននូវ ប្រសិទ្ធភាពនៃការនាំចេញគោលការណ៍ហិរញ្ញវត្ថុ ។



លោក ប៊ុន ណារ៉េខី
នាយកសវនកម្មផ្ទៃក្នុង

លោក **ប៊ុន ណារ៉េខី** បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ផ្នែកហិរញ្ញវត្ថុ និងធនាគារ នៅសាកលវិទ្យាល័យ ភ្នំពេញអន្តរជាតិក្នុងឆ្នាំ ២០១៤ និងបានបញ្ចប់ការសិក្សាសញ្ញាបត្រអន្តរជាតិ លើជំនាញស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុកម្ពុជា សម្រាប់សហគ្រាសធនតូច និងធម្មរម (CIFRS For SME) និងសញ្ញាបត្រពន្ធដារកម្ពុជា (Cambodian Tax) នៅវិទ្យាស្ថាន CamEd Business School។

បច្ចុប្បន្នលោកក៏កំពុងបន្តការសិក្សានៅ វិទ្យាស្ថាន CamEd លើវគ្គសិក្សា ACCA បន្តទៀតផងដែរ ។

លោកមានបទពិសោធន៍ការងារ លើផ្នែកសវនកម្មផ្ទៃក្នុងរយៈពេលជិត ៩ឆ្នាំគិតចាប់ពីឆ្នាំ២០១៦ មកដល់បច្ចុប្បន្ន លើពីរវិស័យធំៗគឺទី១ នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុរយៈពេលជាង ៦ឆ្នាំ និងទី២ នៅក្រុមហ៊ុនធានារ៉ាប់រង ទូទៅរយៈពេល ២ឆ្នាំកន្លះ។

ដោយកាន់មុខងារផ្ដើមពីសវនករផ្ទៃក្នុង សវនករផ្ទៃក្នុងជាន់ខ្ពស់ ប្រធានផ្នែកសវនកម្មផ្ទៃក្នុង និងនាយកសវនកម្មផ្ទៃក្នុង។ ហើយពីមុនឆ្នាំ ២០១៦ លោកក៏ធ្លាប់កាន់ផ្នែក ធនធានមនុស្ស និងរដ្ឋបាលរយៈពេល ២ឆ្នាំ នៅក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មផងដែរ។



លោកស្រី ទ្រី ថាវី
នាយិកាឥណទាន

លោកស្រី **ទ្រី ថាវី** បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ផ្នែកគណនេយ្យ នៅសាកលវិទ្យាល័យ ពុទ្ធសាស្ត្រ ក្នុងឆ្នាំ ២០១៤ ។ លោកស្រីបានបម្រើការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹតចាប់តាំងពីឆ្នាំ២០១២ រហូតដល់ឆ្នាំ ២០១៩ ក្នុងមុខងារតួនាទីដូចជា ហិរញ្ញិកអ្នកបញ្ចូលទិន្នន័យ និងជាមន្ត្រីសេវាអតិថិជន។

នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ លោកស្រីបានចូលមកបម្រើការងារក្នុងគ្រឹះស្ថាន ស៊ីកជី ស៊ីកស៍ ហ្វាយនែន ម.ក មុខតំណែងជា ប្រធានបេឡាធិការ និងបច្ចុប្បន្នជា **នាយិកាឥណទាន** គ្រប់គ្រងខាងផ្នែកឥណទានដើម្បីទទួលខុសត្រូវ ក្នុងការរៀបចំការងារផ្នែកឥណទាន រៀបចំគោលការណ៍ នីតិវិធីដែលពាក់ព័ន្ធនឹងឥណទាន ធ្វើការវិភាគ និងវាយតម្លៃឥណទាន ធ្វើរបាយការណ៍ឥណទាន កំណត់យុទ្ធសាស្ត្រផ្សេងៗ ដើម្បីពង្រឹងលើការលក់ផលិតផល ឥណទានឲ្យបានកាន់តែច្រើននិងមានប្រសិទ្ធភាពជាដើម។

០២

អំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស៊ុកចិន ស៊ុកសំ ហ្វាយនែល ម.ក

១. សាវតារបស់គ្រឹះស្ថាន

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុស៊ុកធី ស៊ុកស៍ ហ្វាយនែន ម.ក បានបង្កើតឡើងនៅក្នុង ព្រះរាជាណាចក្រកម្ពុជា និងបាន ចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ ក្រោមបញ្ជីពាណិជ្ជកម្មលេខ ០០០៣៩៧០៣ ។

នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ គ្រឹះស្ថានបានទទួលអាជ្ញាប័ណ្ណពីធនាគារជាតិ នៃកម្ពុជា ដើម្បីប្រតិបត្តិការជាស្ថាប័នមីក្រូហិរញ្ញវត្ថុ ។

ទីស្នាក់ការដែលបានចុះបញ្ជីរបស់ក្រុមហ៊ុនស្ថិតនៅទីតាំង ផ្ទះលេខ៤០ ផ្លូវជាតិលេខ១ ភូមិតាដៅ សង្កាត់និរោធន ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

សកម្មភាពចម្បងរបស់គ្រឹះស្ថាន គឺផ្តល់សេវាប្រាក់កម្ចីដល់ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស ដែលជារូបវន្តបុគ្គល និងនីតិបុគ្គល ។

ចំពោះដើមទុនក្នុងការបង្កើតគ្រឹះស្ថាននេះឡើងគឺរួមមានម្ចាស់ភាគហ៊ុនចំនួនពីររូបរួមមានគឺ

លោក LEE KOK HENG JEREMIAH និង លោកស្រី ហ៊ឺង សោភ័ណ្ឌ ក្នុងចំនួនទឹកប្រាក់សរុប ៣.០០០.០០០ ដុល្លារអាមេរិក ។

២. ទស្សនវិស័យ និងបេសកកម្ម

ទស្សនវិស័យ ៖

គឺក្លាយជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយ ដែលអាចស្រូបយកចំណែកទីផ្សារលឿនបំផុត តាមរយៈការផ្តល់ជម្រើសផលិតផល និងសេវាកម្មមីក្រូហិរញ្ញវត្ថុសំបូរបែប តាមតម្រូវការរបស់អតិថិជន មានលក្ខណៈប្រកួតប្រជែងខ្ពស់ទាំងតម្លៃនិងការថ្លៃប្រឌិត សំដៅរក្សានិរន្តរភាពគ្រឹះស្ថានយូរអង្វែង និងចូលរួមចំណែកក្នុងការបង្កើនជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា។

បេសកកម្ម ៖

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស៊ុកធី ស៊ុកស៍ ហ្វាយនែន ម.ក បានកំណត់នូវបេសកកម្មរួចជាស្រេចនូវគោលដៅ ដើម្បីក្លាយជាស្ថាប័នឈានមុខគេក្នុងការផ្តល់នូវសេវាហិរញ្ញវត្ថុ និងការបម្រើសេវាល្អប្រសើរជូនអតិថិជនប្រកបដោយតម្លាភាព និងការទទួលខុសត្រូវខ្ពស់។

៣. គុណតម្លៃ

ផ្តល់នូវសេវាកម្មដ៏ល្អប្រកបដោយវិជ្ជាជីវៈខ្ពស់ទៅដល់អតិថិជន ហើយផលិតផលសេវាកម្មឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនផងដែរ ។ បុគ្គលិកទាំងអស់ធ្វើការប្រកបដោយភាពស្មោះត្រង់ និងមានចំណេះជំនាញពិតប្រាកដ និងមានការសហការគ្នាក្នុងការធ្វើការបានយ៉ាងល្អប្រសើរ ។

៤. ទិន្នន័យសំខាន់ៗ


ផ្នែកប្រតិបត្តិការ (ចំនួនទឹកប្រាក់គិតជាដុល្លារ)

បរិយាយ	២០២៥	២០២៤
ចំនួនបុគ្គលិក	៩	១០
ចំនួនឥណទាន	៣៤	៣៨
ឥណទានទៅឲ្យអតិថិជន	២.៤៧៣.៣៨២	២.៤២៦.៤៥០
ចំនួនទឹកប្រាក់ហានិភ័យឥណទាន	១៨៩.១៨៩	១៨៨.៥៨៤
អត្រាហានិភ័យឥណទាន	៨%	៨%
ចំនួនទឹកប្រាក់ឥណទានមិនដំណើរការ	១៨៩.១៨៩	១៨៨.៥៨៤
អត្រាឥណទានមិនដំណើរការ	៨%	៨%

ផ្នែកហិរញ្ញវត្ថុ (ចំនួនទឹកប្រាក់គិតជាដុល្លារ)

បរិយាយ	២០២៥	២០២៤
ទ្រព្យសកម្ម	២.៦៥៧.៣៤៩	២.៦៧៩.៧៣៦
ទ្រព្យអកម្ម	៩.៦៦៣	៩.៦៩៥
ទ្រព្យម្ចាស់	២.៦៤៧.៦៨៦	២.៦៧០.០៤១
ចំណូលការប្រាក់	២១៥.១៤៩	២២១.៦៨៨
ចំណូលផ្សេងៗ	៤.៣៦៦	៣.២០៨
ចំណាយប្រតិបត្តិការ និងចំណាយផ្សេងៗ	(២៤១.៨៧០)	(៣២៩,៣៣៣)
ប្រាក់ចំណេញ / ខាត ក្រោយបង់ពន្ធ	(២២.៣៥៥)	(១០៤,៤៣៧)

៥. រចនាសម្ព័ន្ធគ្រប់គ្រង



០៣

ការគ្រប់គ្រងផលិតផលឥណទាន

១. ផលិតផល និងសេវាកម្មឥណទាន

សម្រាប់ផលិតផលរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស៊ុកធី ស៊ុកស៍ ហ្វាយនែន ម.ក គឺផ្តល់ប្រាក់កម្ចី ដែលជាឥណទានផ្តល់ទៅឲ្យអតិថិជនទូទៅទាំងរូបវន្តបុគ្គល និងនីតិបុគ្គលិក ទៅតាមតម្រូវការផ្សេងៗ ។

អតិថិជនជារូបវន្តបុគ្គល គឺជាឯកត្តជនទាំងឡាយណាដែលមានតម្រូវការឥណទានដើម្បីបំពេញតម្រូវការផ្ទាល់ខ្លួន ដូចជា ឥណទានគេហដ្ឋាន ឥណទានរយៈពេលខ្លី ឥណទានរយៈពេលវែង ឥណទានសម្រាប់ទូទាត់ទំនិញ និង ឥណទានសម្រាប់និស្សិតយកទៅបន្តការសិក្សា ។

អតិថិជនជានីតិបុគ្គល គឺជាសហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងមធ្យម និងក្រុមហ៊ុនទាំងឡាយណាដែលមានតម្រូវការសាច់ប្រាក់យកទៅធ្វើទុនបង្វិលក្នុងការប្រតិបត្តិការអាជីវកម្ម រួមទាំងការបង្កើតអាជីវកម្មថ្មី និងក្នុងគោលបំណងពង្រីកអាជីវកម្មរបស់ខ្លួនដែលមានស្រាប់ ។

ផលិតផលឥណទានរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស៊ុកធី ស៊ុកស៍ ហ្វាយនែន ម.ក មានចំនួន ៦ ប្រភេទ គឺ ឥណទានគេហដ្ឋាន ឥណទានរយៈពេលខ្លី ឥណទានរយៈពេលវែង ឥណទានសម្រាប់ទូទាត់ទំនិញ ឥណទាននិស្សិត និងឥណទានឃានជំនិះ ។

១.១. ឥណទានគេហដ្ឋាន

ឥណទានគេហដ្ឋានត្រូវបានផ្តល់ជូនអតិថិជនរូបវន្តបុគ្គលទូទៅ ក្នុងគោលបំណងសម្រាប់ទិញគេហដ្ឋានថ្មី ការសាងសងគេហដ្ឋានថ្មី និង ការជួសជុលកែលម្អគេហដ្ឋាន ។ ឥណទានអាចមានរយៈពេលខ្លីរហូតដល់ ៣០ឆ្នាំ ហើយចំណែកឯការបង់សងត្រលប់មាន២របៀបគឺសងថេររៀងរាល់ខែរវាងប្រាក់ដើម និងការប្រាក់ និងមួយទៀតសងដើមថេរ បូកនឹងការប្រាក់ រៀងរាល់ខែ ។

១.២. ឥណទានរយៈពេលខ្លី

ឥណទានរយៈពេលខ្លីត្រូវបានផ្តល់ជូនអតិថិជនជារូបវន្តបុគ្គល និងជានីតិបុគ្គលសម្រាប់តម្រូវការប្រើប្រាស់ផ្ទាល់ខ្លួន និងសម្រាប់អាជីវកម្ម ។ ឥណទានអាចមានរយៈពេលខ្លីរហូតដល់ ៣ឆ្នាំ ហើយចំណែកឯការបង់សងត្រលប់មាន៣របៀបគឺសងថេររៀងរាល់ខែរវាងប្រាក់ដើម និងការប្រាក់ និងមួយទៀតសងដើមថេរ បូកនឹងការប្រាក់រៀងរាល់ខែ និងទី៣គឺសងតែការប្រាក់រាល់ខែ ប្រាក់ដើមសងចុងគ្រា ។

១.៣. ឥណទានរយៈពេលវែង

ឥណទានរយៈពេលវែងត្រូវបានផ្តល់ជូនអតិថិជនជារូបវន្តបុគ្គល និងជានីតិបុគ្គលសម្រាប់តម្រូវការប្រើប្រាស់ផ្ទាល់ខ្លួន និងសម្រាប់អាជីវកម្ម ។ ឥណទានអាចមានរយៈពេលខ្លីរហូតដល់ ២០ឆ្នាំ ហើយចំណែកឯការបង់សងត្រលប់មាន៣របៀបគឺសងថេររៀងរាល់ខែរវាងប្រាក់ដើម និងការប្រាក់ និងមួយទៀតសងដើមថេរ បូកនឹងការប្រាក់រៀងរាល់ខែ និងទី៣គឺសងតែការប្រាក់រាល់ខែ ប្រាក់ដើមសងចុងគ្រា ។

១.៤. ឥណទានសម្រាប់ទូទាត់ទំនិញ

ឥណទានសម្រាប់ទូទាត់ទំនិញត្រូវបានផ្តល់ជូនអតិថិជនជាប្រចាំបុគ្គល និងជានីតិបុគ្គលសម្រាប់តម្រូវការប្រើប្រាស់ផ្ទាល់ខ្លួន និងសម្រាប់អាជីវកម្ម ។ ឥណទានអាចមានរយៈពេលខ្លីរហូតដល់ ៥ឆ្នាំ ហើយចំណែកឯការបង់សងត្រលប់មានការរៀបចំគឺសងចេញរាល់ខែរវាងប្រាក់ដើម និងការប្រាក់ និងមួយទៀតសងដើមថេរ ឬក៏នឹងការប្រាក់រៀងរាល់ខែ និងទី៣គឺសងតែការប្រាក់រាល់ខែ ប្រាក់ដើមសងចុងគ្រា ។

១.៥. ឥណទាននិស្សិត

ឥណទាននិស្សិតត្រូវបានផ្តល់ជូនអតិថិជនជាប្រចាំបុគ្គល សម្រាប់តម្រូវការប្រើប្រាស់ក្នុងការបង់ថ្លៃក្នុងការសិក្សា ។ ឥណទានអាចមានរយៈពេលខ្លីរហូតដល់ ៥ឆ្នាំ ហើយចំណែកឯការបង់សងត្រលប់មានការរៀបចំគឺសងចេញរាល់ខែរវាងប្រាក់ដើម និងការប្រាក់ និងមួយទៀតសងដើមថេរ ឬក៏នឹងការប្រាក់រៀងរាល់ខែ និងទី៣គឺសងតែការប្រាក់រាល់ខែ ប្រាក់ដើមសងចុងគ្រា ។

១.៦. ឥណទានយាន្តជំនិះ

ឥណទានសម្រាប់យាន្តជំនិះត្រូវបានផ្តល់ជូនអតិថិជនជាប្រចាំបុគ្គល និងជានីតិបុគ្គល សម្រាប់តម្រូវការប្រើប្រាស់ក្នុងការទិញយាន្តជំនិះ ។ ឥណទានអាចមានរយៈពេលខ្លីរហូតដល់ ៧ឆ្នាំ ហើយចំណែកឯការបង់សងត្រលប់មានការរៀបចំគឺសងចេញរាល់ខែរវាងប្រាក់ដើម និងការប្រាក់ និងមួយទៀតសងដើមថេរ ឬក៏នឹងការប្រាក់រៀងរាល់ខែ និងទី៣គឺសងតែការប្រាក់រាល់ខែ ប្រាក់ដើមសងចុងគ្រា ។

២. ការគ្រប់គ្រងហានិភ័យឥណទាន

យើងឃើញថាឥណទានវាជាផលិតផលស្នូលរបស់គ្រឹះស្ថាន ហើយក៏ជាប្រភពចំណូលតែមួយគត់សម្រាប់ឲ្យអាជីវកម្មមួយនេះដំណើរការទៅមុខបាន អាចនិយាយបានថាវាជាក្បាលម៉ាស៊ីនដែលរុញឲ្យស្ថាប័នទាំងមូលអាចធ្វើដំណើរទៅមុខបាន ។ ដូច្នេះសម្រាប់ការមើលថែនូវសុខភាពឥណទានឲ្យបានល្អ វាជាកត្តាសំខាន់បំផុតរបស់គ្រឹះស្ថាន ដែលត្រូវយកចិត្តទុកដាក់ឲ្យខ្លាំងដើម្បីទទួលបាននូវគុណភាព និងប្រសិទ្ធភាពខ្ពស់ ។

ដើម្បីឆ្លើយតបទៅនឹងការចង់បាននេះគ្រឹះស្ថានត្រូវមានការគ្រប់គ្រងឥណទានមួយច្បាស់លាស់ ត្រឹមត្រូវតាមរយៈការដាក់ចេញនូវគោលការណ៍ និងនីតិវិធីផ្សេងៗ សម្រាប់ការអនុវត្តក្នុងការគ្រប់គ្រងឥណទាន ។ ក្នុងការគ្រប់គ្រងទៅលើហានិភ័យឥណទានគឺចាប់តាំងពីពេលបញ្ចេញឥណទាន រហូតដល់ឥណទានត្រូវបានបញ្ចប់ ។

សម្រាប់ការងារគ្រប់គ្រងហានិភ័យឥណទានតាមរយៈចំណុចជាច្រើនដែលត្រូវបំពេញក្នុងការបង្ការ រួមមានឯកសារគ្រាំទ្រលក្ខណៈផ្លូវច្បាប់នានាដោយមានការដឹងលឺពីសំណាក់មេធាវីឯករាជ្យមួយ រវាងគ្រឹះស្ថានជាមួយនឹងអតិថិជន ការវាយតម្លៃលើទ្រព្យដាក់បញ្ចាំដោយក្រុមហ៊ុនមានវិជ្ជាជីវៈត្រឹមត្រូវ និងមានតម្លាភាព ការត្រួតពិនិត្យសុខភាពឥណទានមុនបញ្ចេញ និងការវាយតម្លៃឥណទានតាមបច្ចេកទេសត្រឹមត្រូវជៀសវាងហានិភ័យទៅថ្ងៃក្រោយ ។

ក្រោយពីការបញ្ចេញឥណទានក៏មានធ្វើការកត់ត្រាតាមដានយ៉ាងហ្មត់ចត់ត្រឹមត្រូវដោយបុគ្គលិកជំនាញ លើអតិថិជននីមួយៗ ដើម្បីឲ្យដឹងពីព័ត៌មានអតិថិជនសងត្រលប់គ្រប់ចំនួន ឬបង់សងយឺតយ៉ាវជាដើម ។ មន្ត្រីឥណទាន ទទួលបន្ទុកត្រូវធ្វើការទំនាក់ទំនងទៅអតិថិជនដើម្បីបញ្ជាក់ពីពេលវេលាច្បាស់លាស់ក្នុងការសងត្រលប់មកគ្រឹះស្ថាន ឲ្យបានទាន់ពេល ព្រមទាំងតាមដានរាល់ស្ថានភាពសេដ្ឋកិច្ចរបស់អតិថិជនជាប្រចាំផងដែរ ។

០៤

សកម្មភាពបុគ្គលិក

១. ការបណ្តុះបណ្តាល និងបង្កើនសមត្ថភាពរបស់បុគ្គលិក

ការបណ្តុះបណ្តាលជាកត្តាសំខាន់មួយដែលមិនអាចខ្វះបាន ក្នុងគោលបំណងធ្វើបច្ចុប្បន្នភាពទៅតាមសម័យកាលដែលមានការអភិវឌ្ឍន៍ទៅមុខឥតឈប់ឈរ ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស៊ុកធី ស៊ុកស៍ ហ្វាយនែន ម.ក តែងតែយកចិត្តទុកដាក់ក្នុងការបណ្តុះបណ្តាលបុគ្គលិកទាំងអស់ជាប្រចាំ ដើម្បីពង្រឹងនូវគុណភាពសេវាកម្មដែលផ្តល់ឲ្យអតិថិជនឲ្យបានល្អប្រសើរ និងការងារមានភាពរលូនទៅមុខ ។

គ្រឹះស្ថានតែងតែមានវគ្គបណ្តុះផ្ទៃក្នុង នៅតាមនាយកដ្ឋាននីមួយៗ ដើម្បីឲ្យការងារប្រកបដោយប្រសិទ្ធភាពខ្ពស់ ហើយមិនត្រឹមតែប៉ុណ្ណោះបុគ្គលិកជំនាញនីមួយៗ ក៏ត្រូវបានទទួលការយល់ដឹងនូវចំណេះជំនាញផ្សេងៗ ដែលទាក់ទងនឹងការងារ តាមរយៈសិក្ខាសាលានានា នៅខាងក្រៅផងដែរ ដើម្បីពង្រឹងចំណេះដឹងឲ្យទូលំទូលាយឥតឈប់ឈរ ។

ជាលទ្ធផលដើម្បីជំរុញឲ្យស្ថាប័នទាំងមូលឲ្យរីកចម្រើនទៅមុខ ។

២. ការបំពេញការងារជាក្រុម

ជាការពិតណាស់សម្រាប់វប្បធម៌ការងារធ្វើការងារជាក្រុម ចូលរួមសហការគ្នា មានការប្រាស្រ័យទាក់ទងល្អទៅវិញទៅមក ដើម្បីឲ្យមានភាពរីកចម្រើនក្នុងស្ថាប័នមួយ ។ ក្នុងនោះបុគ្គលិកក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស៊ុកធី ស៊ុកស៍ ហ្វាយនែន ម.ក មានការសហការគ្នាយ៉ាងល្អពីផ្នែកមួយទៅផ្នែកមួយ ចេះជួយគ្នា បំពេញបន្ថែមឲ្យគ្នាទៅវិញទៅមក ចេះយល់អាជ្ញាស្រ័យគ្នា មានទំនាក់ទំនងល្អ ក្នុងគោលបំណងធ្វើឲ្យការងារមានភាពរលូន និងមានភាពរីករាយក្នុងការងារ ។



០៥

របាយការណ៍សវនកម្មហិរញ្ញវត្ថុ

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល មានកិត្តិយសដាក់ជូនពិនិត្យនូវរបាយការណ៍ប្រចាំឆ្នាំ និងរបាយការណ៍ហិរញ្ញវត្ថុបន្ទាប់ពីបានធ្វើសវនកម្មរបស់ក្រុមហ៊ុន **ស៊ីភីស៊ី ស៊ីភីស៊ី ហ្វាយនែន ម.ក** (លំដាប់នេះតទៅហៅកាត់ថា “ក្រុមហ៊ុន”)

សម្រាប់ការិយបរិច្ឆេទចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។

សកម្មភាពចម្បង

សកម្មភាពចម្បងរបស់ក្រុមហ៊ុន រួមមានការធ្វើប្រតិបត្តិការអាជីវកម្មលើរាល់សកម្មភាពការផ្តល់សេវាឥណទាន និងការផ្តល់សេវាកម្មហិរញ្ញវត្ថុដែលពាក់ព័ន្ធផ្សេងៗទៀតចំពោះអតិថិជន ដែលប្រកបអាជីវកម្ម ខ្នាតតូច និងមធ្យម នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ មិនមានការផ្លាស់ប្តូរលក្ខណៈនៃសកម្មភាពចម្បងរបស់ក្រុមហ៊ុន ក្នុងការិយបរិច្ឆេទនេះទេ។

លទ្ធផលហិរញ្ញវត្ថុ និង ភាគលាភ

លទ្ធផលហិរញ្ញវត្ថុ សម្រាប់ការិយបរិច្ឆេទចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ត្រូវបានបង្ហាញក្នុងរបាយការណ៍លទ្ធផលលម្អិតនៅទំព័រទី១០។

ពុំមានភាគលាភដែលបានប្រកាស ឬបង់ក្នុងកំឡុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះទេ។

ដើមទុនលក្ខន្តិកៈ

ក្រុមហ៊ុនពុំមានការបង្កើនចំនួនភាគហ៊ុន និងដើមទុន នៅក្នុងការិយបរិច្ឆេទនេះទេ។

ទុនបម្រុង និង សំវិធានធន

គណនីទុនបម្រុង និង សំវិធានធននៅក្នុងការិយបរិច្ឆេទនេះពុំមានការផ្លាស់ប្តូរធំដុំជាសារវន្តទេ ក្រៅពីអ្វីដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនោះ។

ទ្រព្យសកម្ម

នៅមុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមានមូលដ្ឋានសមរម្យដើម្បីធានាថា បណ្តាទ្រព្យសកម្ម ដែលទំនងជាមិនអាចលក់បាន នៅក្នុងប្រតិបត្តិការអាជីវកម្មធម្មតាឲ្យបានស្មើនឹងតម្លៃកត់ត្រានៅក្នុងបញ្ជីគណនេយ្យរបស់ក្រុមហ៊ុន ត្រូវបានកាត់បន្ថយឲ្យនៅស្មើនឹងតម្លៃដែលគិតថានឹងអាចលក់បានលើទីផ្សារ។

មកដល់ថ្ងៃចេញរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយ ដែលនឹងធ្វើឲ្យប៉ះពាល់ដល់ការកំណត់តម្លៃទ្រព្យសកម្មចរន្តនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមានភាពមិនត្រឹមត្រូវធំដុំណាមួយនោះឡើយ។

ឥណទានជាប់សង្ស័យ និង ពិបាកទារ

នៅមុនពេលរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមានមូលដ្ឋានសមរម្យទាក់ទងទៅនឹងការលុបចោលឥណទានពិបាកទារ ឬការធ្វើសំវិធានធនចំពោះឥណទានដែលជាប់សង្ស័យ និងមានការជឿជាក់ថា ឥណទានអាចត្រូវបានគេលុបចោល និងសំវិធានធនគ្រប់គ្រាន់ត្រូវបានកំណត់ឡើង នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

មកដល់ថ្ងៃចេញរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយ ដែលនឹងបណ្តាលឲ្យ ចំនួននៃបំណុលដែលលុបចោល ឬសំវិធានធនចំពោះបំណុលជាប់សង្ស័យនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន មានភាពមិនគ្រប់គ្រាន់រហូតដល់កម្រិតទឹកប្រាក់ធំដុំជាសារវន្តណាមួយនោះទេ។

វិធីសាស្ត្រនៃការវាយតម្លៃ

មកដល់ថ្ងៃចេញរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយ ដែលបានកើតឡើងដែលធ្វើឲ្យប៉ះពាល់ដល់ការអនុវត្តវិធីសាស្ត្រ ដែលមានកន្លងមកក្នុងការវាយតម្លៃទ្រព្យសកម្ម និងបំណុល នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន មានភាពមិនត្រឹមត្រូវ ឬមិនសមស្របជាសារវន្តណាមួយនោះទេ។

យថាបំណុល និងបំណុលផ្សេងទៀត

មកដល់ថ្ងៃចេញរបាយការណ៍នេះ គឺពុំមាន ៖

- ក) ការដាក់បញ្ចាំទ្រព្យសកម្មណាមួយរបស់ក្រុមហ៊ុន ដែលកើតមានឡើងនៅដំណាច់ការិយបរិច្ឆេទសម្រាប់ធានា ចំពោះបំណុលរបស់បុគ្គលណាមួយ ឬ
- ខ) យថាបំណុលណាមួយដែលកើតមានឡើងចំពោះក្រុមហ៊ុន ចាប់តាំងពីដំណាច់ការិយបរិច្ឆេទ ក្រៅពីប្រតិបត្តិការ អាជីវកម្មធម្មតារបស់ក្រុមហ៊ុន និងដែលមានបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល គឺពុំមានយថាបំណុល ឬបំណុលផ្សេងៗទៀត របស់ក្រុមហ៊ុនត្រូវបានទាមទារឲ្យសងឬអាចនឹងត្រូវទាមទារឲ្យសងក្នុងរយៈពេល ១២ ខែ បន្ទាប់ពីថ្ងៃបញ្ចប់នៃការិយបរិច្ឆេទ ដែលនឹងមានការប៉ះពាល់ ឬអាចនឹងមានការប៉ះពាល់ជាសារវន្តដល់លទ្ធភាពរបស់ក្រុមហ៊ុនក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួននៅថ្ងៃដល់កំណត់នោះទេ។

ការផ្លាស់ប្តូរនៃហេតុការណ៍

មកដល់ថ្ងៃចេញរបាយការណ៍នេះក្រុមប្រឹក្សាភិបាល ពុំបានដឹងពីហេតុការណ៍ណាមួយ ដែលមិនបានរំកិលនៅក្នុងរបាយការណ៍នេះឬក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ដែលនឹងបណ្តាលឲ្យមានតួលេខណាមួយដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ មានចំនួនមិនត្រឹមត្រូវជាសារវន្តណាមួយនោះឡើយ។

ប្រការមិនធម្មតា

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល លទ្ធផលហិរញ្ញវត្ថុរបស់ក្រុមហ៊ុនក្នុងការិយបរិច្ឆេទ ពុំមានការប៉ះពាល់ធំដុំដោយប្រការ ឬកិច្ចការជំនួញ ឬព្រឹត្តិការណ៍ណាមួយដែលមានលក្ខណៈជាសារវ័ន្ត និងមិនធម្មតានោះទេ។

ក្រុមប្រឹក្សាភិបាលមានមតិថា ពុំមានប្រការ កិច្ចការជំនួញ ឬព្រឹត្តិការណ៍ណាមួយដែលមានលក្ខណៈជាសារវ័ន្ត និងមិន ធម្មតាបានកើតមានឡើងនៅក្នុងចន្លោះពេលរវាងថ្ងៃបិទបញ្ជីនៃការិយបរិច្ឆេទ និងថ្ងៃចេញរបាយការណ៍នេះដែលអាចនាំ ឲ្យប៉ះពាល់ជាសារវ័ន្តដល់លទ្ធផលនៃប្រតិបត្តិការរបស់ក្រុមហ៊ុនក្នុងឆ្នាំដែលបានរាយការណ៍។

ព្រឹត្តិការណ៍ចាប់តាំងពីកាលបរិច្ឆេទរបាយការណ៍

ពុំមានព្រឹត្តិការណ៍សំខាន់ៗណាមួយកើតឡើងបន្ទាប់ពីកាលបរិច្ឆេទរាយការណ៍ដែលនឹងតម្រូវឲ្យមានការបង្ហាញ ឬធ្វើការ កែតម្រូវក្រៅពីអ្វីដែលបានបង្ហាញ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនោះទេ។

ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលក្នុងការិយបរិច្ឆេទ និងនាថ្ងៃចេញរបាយការណ៍នេះរួមមាន៖

លោក Lee Kok Heng Jeremiah	ប្រធានក្រុមប្រឹក្សាភិបាល
លោកស្រី ហ៊ីង សោភ័ណ្ឌ	សមាជិកក្រុមប្រឹក្សាភិបាលប្រតិបត្តិ
លោក ឡេង សុខលី	សមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យ

ភាគហ៊ុនកាន់កាប់ដោយអភិបាល

សមាជិកក្រុមប្រឹក្សាភិបាល ដែលកាន់កាប់ភាគហ៊ុនរបស់ក្រុមហ៊ុន នាដំណាច់ការិយបរិច្ឆេទត្រូវបានបង្ហាញក្នុង តំណត់ សម្គាល់លេខ ១២ នៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

អត្ថប្រយោជន៍របស់ក្រុមប្រឹក្សាភិបាល

នៅក្នុងនិងរហូតដល់ចុងការិយបរិច្ឆេទនេះ ពុំមានការព្រមព្រៀងណាមួយដែលមានក្រុមហ៊ុនចូលរួមជាគូភាគីក្នុងគោល បំណងជួយដល់ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន ដើម្បីទទួលបាននូវអត្ថប្រយោជន៍ដោយការទិញយកភាគហ៊ុន ឬលិខិត បំណុលពីសាមីក្រុមហ៊ុនឬពីក្រុមហ៊ុនដទៃទៀតទេ។

ចាប់តាំងពីចុងឆ្នាំហិរញ្ញវត្ថុមុនមក ពុំមានសមាជិកក្រុមប្រឹក្សាភិបាលណាម្នាក់របស់ក្រុមហ៊ុនបានទទួល ឬមានសិទ្ធិនឹង ទទួលបាននូវអត្ថប្រយោជន៍ណាមួយ (ក្រៅពីអត្ថប្រយោជន៍ដែលត្រូវបានរាប់បញ្ចូលជាប្រាក់កម្រៃសរុប ដែលបាន ទទួល ឬត្រូវទទួលបានដោយក្រុមប្រឹក្សាភិបាល) តាមរយៈការចុះកិច្ចសន្យាដែលបានធ្វើឡើងរវាង ក្រុមហ៊ុន និងក្រុម ប្រឹក្សាភិបាល ឬរវាងក្រុមហ៊ុន និងក្រុមហ៊ុនដែលក្រុមប្រឹក្សាភិបាលនោះជាសមាជិក ឬក៏ជាមួយក្រុមហ៊ុនដែលក្រុម

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលមានភារៈកិច្ចធ្វើការបញ្ជាក់ថា របាយការណ៍ហិរញ្ញវត្ថុក្នុងការិយបរិច្ឆេទត្រូវបានរៀបចំឡើងយ៉ាងត្រឹមត្រូវ ដើម្បីចង្អុលបង្ហាញនូវទិដ្ឋភាពពិតប្រាកដនៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងលទ្ធផលហិរញ្ញវត្ថុ និងស្ថានភាពចរន្តសាច់ប្រាក់ សម្រាប់ការិយបរិច្ឆេទដែលបានចុះបញ្ជី។ ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះតម្រូវឲ្យក្រុមប្រឹក្សាភិបាល ៖


- ក) អនុវត្តនូវគោលការណ៍គណនេយ្យសមស្របដែលផ្អែកលើការវិនិច្ឆ័យ និងការប៉ាន់ប្រមាណយ៉ាងសមហេតុផល និងប្រកបដោយការប្រុងប្រយ័ត្ន ហើយបន្ទាប់នោះធ្វើការអនុវត្តគោលការណ៍ទាំងនេះជានិច្ចកាល
- ខ) អនុលោមតាមលក្ខខណ្ឌតម្រូវនៃការបង្ហាញព័ត៌មាន តាមគោលការណ៍ស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរ-ជាតិនៃកម្ពុជាសម្រាប់សហគ្រាសធុនតូច និងមធ្យម (ហៅកាត់ថា “CIFRS for SMEs”) ហើយប្រសិនបើការស្វែងរកទិដ្ឋភាពពិតប្រាកដតម្រូវឲ្យប្រើវិធានដទៃទៀត ដែលខុសពីវិធានមុនៗវិធានថ្មីនេះត្រូវបានបង្ហាញ និង ពន្យល់ឲ្យបានច្បាស់លាស់ និង កំណត់បរិមាណនៃការប្រែប្រួលនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ
- គ) ត្រួតពិនិត្យដំណើរការរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន និងរក្សាទុកនូវបញ្ជីគណនេយ្យឲ្យបានត្រឹមត្រូវ និងប្រពន្ធគ្រប់គ្រងផ្ទៃក្នុងឲ្យមានប្រសិទ្ធភាព
- ឃ) វាយតម្លៃសមត្ថភាពរបស់ក្រុមហ៊ុន ក្នុងការបន្តនិរន្តរភាពនៃដំណើរការអាជីវកម្ម និងរៀបចំរបាយការណ៍ហិរញ្ញវត្ថុដោយផ្អែកលើមូលដ្ឋាននិរន្តរភាពនៃដំណើរការអាជីវកម្ម លើកលែងតែក្នុងករណីមិនសមរម្យក្នុងការសន្មតថាក្រុមហ៊ុននឹងបន្តធ្វើប្រតិបត្តិការអាជីវកម្មរបស់ខ្លួននាពេលអនាគត និង
- ង) ត្រួតពិនិត្យ និងដឹកនាំក្រុមហ៊ុនឲ្យមានប្រសិទ្ធភាពលើរាល់ការសម្រេចចិត្តនិងចាត់វិធានការដែលមានសារៈសំខាន់ដែលប៉ះពាល់ដល់ប្រតិបត្តិការ និងដំណើរការក្រុមហ៊ុន ហើយត្រូវប្រាកដថាកិច្ចការនេះត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាលធានាអះអាងក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុថា ក្រុមហ៊ុនបានអនុវត្តនូវរាល់តម្រូវការដូចមានចែងខាងលើ។

សេចក្តីប្រកាសរបស់ក្រុមប្រឹក្សាភិបាល

យើងខ្ញុំជាក្រុមប្រឹក្សាភិបាលក្រុមហ៊ុន **ស៊ុកពី ស៊ុកស៍ ហ្វាយនែន ម.ក** សូមធ្វើការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនដែលមានភ្ជាប់ត្រូវបានរៀបចំឡើងដើម្បីបង្ហាញនូវទិដ្ឋភាពពិតប្រាកដ នៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុននៅថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៥ និងប្រសិទ្ធភាពហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់ ក្នុងការិយបរិច្ឆេទបានចុះបញ្ជីខាងលើ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់សហគ្រាសធុនតូច និងមធ្យម។

ចុះហត្ថលេខាក្នុងនាមក្រុមប្រឹក្សាភិបាលដោយ ៖




លោក Lee Kok Heng Jeremiah

ប្រធានក្រុមប្រឹក្សាភិបាល

ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦

របាយការណ៍របស់សវនករឯករាជ្យ

ជូនចំពោះភាគទុនិក និងក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ស៊ីភីស៊ី ស៊ីភីស៊ី ហ្វាយនែន ម.ក

មតិរបស់សវនករឯករាជ្យ

យើងខ្ញុំបានធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុដែលមានភ្ជាប់មកជាមួយរបស់ **ស៊ីភីស៊ី ស៊ីភីស៊ី ហ្វាយនែន ម.ក** (តទៅនេះហៅកាត់ថា “ក្រុមហ៊ុន”) ដែលមាន របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ នាការិយបរិច្ឆេទចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៥ ព្រមទាំងរបាយការណ៍លទ្ធផលលម្អិត របាយការណ៍បម្រែបម្រួលមូលធន របាយការណ៍លំហូរសាច់ប្រាក់ ក្នុងការិយបរិច្ឆេទចប់ខាងលើ និងកំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ ដោយមានគោលការណ៍គណនេយ្យសំខាន់ៗ។

យើងខ្ញុំមានមតិថា របាយការណ៍ហិរញ្ញវត្ថុដែលមានភ្ជាប់នេះបង្ហាញនូវទិដ្ឋភាពពិតប្រាកដ នៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុននាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងលទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់នាថ្ងៃខាងលើ ដោយអនុលោមទៅតាម ស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាសម្រាប់សហគ្រាសធុនតូច និងមធ្យម (ហៅកាត់ថា “CIFRS for SMEs”)។

មូលដ្ឋានលើមតិរបស់សវនករឯករាជ្យ

យើងខ្ញុំបានធ្វើសវនកម្មគណនេយ្យ ដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា (“CISAs”)។ ការទទួលខុសត្រូវរបស់យើងខ្ញុំស្ថិតក្រោមស្តង់ដារទាំងនោះ ត្រូវបានរៀបរាប់បន្ថែមទៀតនៅក្នុងផ្នែកនៃ **ការទទួលខុសត្រូវរបស់សវនករសម្រាប់សវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ** នៃរបាយការណ៍របស់យើងខ្ញុំ។

យើងខ្ញុំមានឯករាជ្យភាពពីក្រុមហ៊ុនដោយអនុលោមតាមក្រមសីលធម៌សម្រាប់គណនេយ្យករអាជីព របស់ក្រុមប្រឹក្សាស្តង់ដារក្រមសីលធម៌អន្តរជាតិសម្រាប់គណនេយ្យករ (“IESBA Code”) និងលក្ខខណ្ឌតម្រូវវិជ្ជាជីវៈ ដែលពាក់ព័ន្ធទៅនឹងការធ្វើសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុ នៅក្នុងប្រទេសកម្ពុជា ហើយយើងខ្ញុំបានបំពេញការទទួលខុសត្រូវផ្សេងទៀតរបស់យើងខ្ញុំនៅក្នុងវិជ្ជាជីវៈស្របតាមតម្រូវការទាំងនេះ។

យើងខ្ញុំជឿជាក់ថាការស្តុកស្តង់ដារសវនកម្មដែលយើងខ្ញុំបានទទួលមានភាពគ្រប់គ្រាន់ និងសមហេតុសមផល ដើម្បីជាមូលដ្ឋានក្នុងការបញ្ចេញមតិរបស់យើងខ្ញុំ។

ព័ត៌មានផ្សេងទៀត

ថ្នាក់ដឹកនាំអ្នកទទួលខុសត្រូវចំពោះព័ត៌មានផ្សេងទៀត។ ព័ត៌មានផ្សេងទៀត រួមបញ្ចូលរបាយការណ៍របស់ក្រុមប្រឹក្សាភិបាល ដូចមានចែងនៅទំព័រទី១ ដល់ទី ៤ ប៉ុន្តែមិនរាប់បញ្ចូលរបាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍សវនករទេ។

មតិរបស់យើងខ្ញុំ លើរបាយការណ៍ហិរញ្ញវត្ថុមិនគ្របដណ្តប់លើព័ត៌មានផ្សេងទៀតទេ ហើយយើងខ្ញុំមិនបង្ហាញពីការសន្និដ្ឋានលើការធានាណាមួយឡើយ។

ទាក់ទងនឹងការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ ការទទួលខុសត្រូវរបស់យើងខ្ញុំគឺត្រូវមានព័ត៌មានផ្សេងទៀតហើយធ្វើការពិចារណា ថាតើព័ត៌មានផ្សេងទៀតមានលក្ខណៈមិនសមស្របជាសារវន្តជាមួយ របាយការណ៍ហិរញ្ញវត្ថុ ឬចំណេះដឹងរបស់យើងខ្ញុំ ដែលទទួលបាននៅក្នុងការធ្វើសវនកម្ម ឬបើមិនដូច្នោះទេថាតើវាទំនងជាមាននូវកំហុសឆ្គងជាសារវន្ត។ ប្រសិនបើផ្អែកលើការងារដែលយើងខ្ញុំបានអនុវត្ត យើងខ្ញុំសន្និដ្ឋានថាមានព័ត៌មានខុសឆ្គងជាសារវន្តនៃព័ត៌មានផ្សេងទៀតនេះ យើងខ្ញុំត្រូវរាយការណ៍អំពីករណីនេះ។ យើងខ្ញុំមិនមានអ្វីត្រូវរាយការណ៍នោះទេ។

ការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ និងថ្នាក់ដឹកនាំផ្នែកអភិបាលកិច្ច លើរបាយការណ៍ហិរញ្ញវត្ថុ

ថ្នាក់ដឹកនាំជាអ្នកទទួលខុសត្រូវក្នុងការរៀបចំ និងការបង្ហាញទិដ្ឋភាពពិតប្រាកដ នៃរបាយការណ៍ហិរញ្ញវត្ថុ ដោយអនុលោម ទៅតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាសម្រាប់សហគ្រាសធុនតូច និងមធ្យម និងជាអ្នកទទួលខុសត្រូវលើប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងមួយដែលចាំបាច់ក្នុង ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុដែលគ្មានកំហុសឆ្គងជាសារវន្ត (ដូចជាកំហុសឆ្គងដោយសារការក្លែងបន្លំ ឬ ការភាន់ច្រឡំ)។

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ថ្នាក់ដឹកនាំទទួលខុសត្រូវចំពោះការវាយតម្លៃសមត្ថភាពរបស់ក្រុមហ៊ុន ដើម្បីបន្តនិរន្តរភាពនៃដំណើរការអាជីវកម្មបង្ហាញតាមការពាក់ព័ន្ធនូវករណីដែលទាក់ទងទៅ នឹងនិរន្តរភាពនៃដំណើរការអាជីវកម្ម និងការប្រើប្រាស់មូលដ្ឋាននិរន្តរភាពអាជីវកម្មគណនេយ្យ លើកលែងតែថ្នាក់ដឹកនាំមានបំណងជម្រះបញ្ជីក្រុមហ៊ុន ឬបញ្ឈប់ប្រតិបត្តិការអាជីវកម្ម ឬមិនមានជម្រើសណាមួយផ្សេងពីនេះ ។

ថ្នាក់ដឹកនាំផ្នែកអភិបាលកិច្ចទទួលខុសត្រូវក្នុងការត្រួតពិនិត្យ ដំណើរការរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។

ការទទួលខុសត្រូវរបស់សវនករឯករាជ្យលើរបាយការណ៍ហិរញ្ញវត្ថុ

គោលបំណងរបស់យើងខ្ញុំ គឺដើម្បីទទួលបានការធានាដោយសមហេតុផលថារបាយការណ៍ហិរញ្ញវត្ថុទាំងមូល ពុំមានកំហុសឆ្គងជាសារវន្ត (ដូចជាកំហុសឆ្គងដោយសារការក្លែងបន្លំ ឬការភាន់ច្រឡំ) និងដើម្បីចេញរបាយការណ៍សវនករមួយ ដែលរួមបញ្ចូលទាំងមតិយោបល់របស់យើងខ្ញុំ។ ការធានាដោយសមហេតុផល គឺជាការធានាដែលមានកម្រិតខ្ពស់ ប៉ុន្តែមិនមែនជាការធានាមួយដែលថា សវនកម្មឡើងស្របតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា តែងតែរកឃើញកំហុសឆ្គងជាសារវន្តណាមួយនៅពេលដែលវាកើតឡើងឡើយ។ កំហុសឆ្គងអាចកើតឡើងពីការបន្លំ ឬភាន់ច្រឡំ និងត្រូវបានចាត់ទុកថាជាសារវន្ត ប្រសិនបើកំហុសឆ្គងមួយ ឬកំហុសឆ្គងជាមធ្យមពួកវាអាចនឹងត្រូវបានគេរំពឹងដោយសមរម្យថានឹងមានឥទ្ធិពលលើការសម្រេចចិត្ត ផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ផ្នែកលើមូលដ្ឋាននៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

ជាផ្នែកមួយនៃសវនកម្មស្របតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា យើងខ្ញុំធ្វើការវិនិច្ឆ័យប្រកបដោយវិជ្ជាជីវៈ និងរក្សាមជ្ឈិមធាតុនិយមវិជ្ជាជីវៈ នៅក្នុងការធ្វើសវនកម្ម។ យើងខ្ញុំក៏ ៖

- ក) ធ្វើការកំណត់អត្តសញ្ញាណនិងវាយតម្លៃហានិភ័យ នៃភាពមិនត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុ មិនថាដោយសារការក្លែងបន្លំ ឬការភាន់ច្រឡំ និងធ្វើការរៀបចំនិងអនុវត្តនីតិវិធីសវនកម្មឆ្លើយតបទៅនឹងហានិភ័យទាំងនោះ និងទទួលបាននូវភស្តុតាងសវនកម្មដែលមានលក្ខណៈគ្រប់គ្រាន់ និងសមស្របដើម្បីផ្តល់ជា មូលដ្ឋានសម្រាប់មតិរបស់យើងខ្ញុំ។ ហានិភ័យនៃការមិនរកឃើញកំហុសឆ្គងសំខាន់ៗ ដែលបណ្តាលមកពីការក្លែងបន្លំ គឺខ្ពស់ជាងកំហុសនៃការភាន់ច្រឡំដោយសារកំហុសឆ្គងនៃការក្លែងបន្លំអាចពាក់ព័ន្ធនឹងការយុបយិត ការក្លែងបន្លំ ការលុបចោលដោយចេតនា ការបង្ហាញខុស ឬការមិនធ្វើតាមការត្រួតពិនិត្យផ្ទៃក្នុង។

- ខ) ទទួលបានការយល់ដឹងអំពីការត្រួតពិនិត្យផ្ទៃក្នុងទាក់ទងនឹងសវនកម្មដើម្បីរៀបចំនីតិវិធីសវនកម្ម ដែលសមស្របតាមកាលៈទេសៈប៉ុន្តែមិនមែនសម្រាប់គោលបំណង នៃការបញ្ចេញមតិ លើប្រសិទ្ធភាពនៃការត្រួតពិនិត្យផ្ទៃក្នុងរបស់ក្រុមហ៊ុនទេ។
- គ) ធ្វើការវាយតម្លៃភាពត្រឹមត្រូវនៃគោលនយោបាយគណនេយ្យ ដែលបានប្រើ និងភាពសមហេតុផលនៃការប៉ាន់ប្រមាណគណនេយ្យ ប្រសិនបើមាន និងការបង្ហាញពាក់ព័ន្ធដែលធ្វើឡើងដោយថ្នាក់ដឹកនាំ។
- ឃ) ធ្វើការសន្និដ្ឋានលើភាពសមស្របនៃការប្រើប្រាស់មូលដ្ឋានគ្រឹះនិរន្តរភាពអាជីវកម្មនៃការចុះបញ្ជីគណនេយ្យរបស់ថ្នាក់ដឹកនាំដោយផ្អែកលើភស្តុតាងសវនកម្ម ដែលបានទទួលបានថាភាពមិនប្រាកដប្រជាទាក់ទងនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌដែលអាចបង្កឱ្យមានការសង្ស័យយ៉ាងធ្ងន់ធ្ងរ លើសមត្ថភាពរបស់ក្រុមហ៊ុន ក្នុងការបន្តនិរន្តរភាពអាជីវកម្ម។ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថាមានភាពមិនប្រាកដប្រជា តម្រូវឱ្យយើងខ្ញុំទាញការចាប់អារម្មណ៍នៅក្នុងរបាយការណ៍សវនកម្មរបស់យើងខ្ញុំ ចំពោះការបង្ហាញព័ត៌មានដែលពាក់ព័ន្ធនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬប្រសិនបើការបង្ហាញបែបនេះមិនគ្រប់គ្រាន់ ធ្វើការកែប្រែមតិរបស់យើងខ្ញុំ។ ការសន្និដ្ឋានរបស់យើងខ្ញុំគឺផ្អែកលើភស្តុតាងសវនកម្មដែលទទួលបានរហូតដល់កាលបរិច្ឆេទនៃរបាយការណ៍សវនកម្ម។ ទោះជាយ៉ាងណាក៏ដោយ ព្រឹត្តិការណ៍ ឬលក្ខខណ្ឌ នាពេលអនាគត អាចបណ្តាលឱ្យក្រុមហ៊ុនផ្អាកប្រតិបត្តិការអាជីវកម្ម។
- ង) ធ្វើការវាយតម្លៃ ការបង្ហាញជាទូទៅ រចនាសម្ព័ន្ធ និងខ្លឹមសារនៃរបាយការណ៍ហិរញ្ញវត្ថុ រួមទាំងការលាតត្រដាងព័ត៌មាន និងថាតើរបាយការណ៍ហិរញ្ញវត្ថុបានបង្ហាញប្រតិបត្តិការ និងព្រឹត្តិការណ៍សំខាន់ៗ ក្នុងលក្ខណៈដែលសម្រេចបាននូវការបង្ហាញដោយសមស្រប ។

យើងខ្ញុំធ្វើការទំនាក់ទំនងជាមួយថ្នាក់ដឹកនាំផ្នែកអភិបាលកិច្ចរបស់ក្រុមហ៊ុន ពាក់ព័ន្ធទៅនឹងវិសាលភាព និងពេលវេលាធ្វើសវនកម្មដែលបានគ្រោងទុក និងកំហុសឆ្គងសំខាន់ៗ ដែលរកឃើញដោយរួមមានកង្វះខាតសំខាន់ៗ នៃប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង ដែលយើងខ្ញុំកំណត់បានក្នុងអំឡុងពេលធ្វើសវនកម្ម។

ក្នុងនាមប្តីវិស្វករកាក់ អិមខេអេ

ប្តីវិស្វករកាក់ អិមខេអេ

ក្រុមហ៊ុនគណនេយ្យជំនាញ និង សវនកម្មឯករាជ្យ



តាន់ ប៊ុនឈ

ដៃគូសវនករ

ថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០២៦

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

ប្រភេទសកម្មភាព	កំណត់សម្គាល់	២០២៥		២០២៤	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សាច់ប្រាក់ក្នុងដៃ	៤	៦.៧៦៨	២៧.១៦០	៦.៤៨១	២៦.០៨៦
សមតុល្យជាមួយធនាគារ					
ជាតិនៃកម្ពុជា	៥	១៥៧.១៩០	៦៣០.៨០៣	១៥៥.៦៤៣	៦២៦.៤៦៣
សមតុល្យជាមួយធនាគារ					
ផ្សេងទៀត	៦	២១៨.១០២	៨៧៥.២៤៣	២៧៣.៦៧១	១.១០១.៥២៦
ឥណទាន ចំពោះអតិថិជន	៧	២.២៥៣.៤៦៣	៩.០៤៣.១៤៧	២.២២០.០១១	៨.៩៣៥.៥៤៤
ទ្រព្យសកម្មផ្សេងៗ	៨	២០.៦០៧	៨២.៦៩៦	២០.៤៦៥	៨២.៣៧២
ទ្រព្យ និងបរិក្ខារ	៩	-	-	-	-
ទ្រព្យសកម្មអរូបី	១០	-	-	១.៥៩២	៦.៤០៨
ទ្រព្យសកម្មពន្ធពន្យារ	១៩(គ)	១.២១៩	៤.៨៩២	១.៨៧៣	៧.៥៣៩
សរុបទ្រព្យសកម្ម		២.៦៥៧.៣៤៩	១០.៦៦៣.៩៤១	២.៦៧៩.៧៣៦	១០.៧៨៥.៩៣៨
បំណុល និង មូលធន					
បំណុល					
បំណុលផ្សេងៗ	១១	៩.៤៤៤	៣៧.៨៩៩	៩.៥០០	៣៨.២៣៨
បំណុលពន្ធពន្យារ	១៩(ខ)	២១៩	៨៧៨	១៩៥	៧៨៥
សរុបបំណុល		៩.៦៦៣	៣៨.៧៧៧	៩.៦៩៥	៣៩.០២៣
មូលធន និងទុន					
បម្រុង					
ដើមទុន	១២	៣.០០០.០០០	១២.០០០.០០០	៣.០០០.០០០	១២.០០០.០០០
ទុនបម្រុងតាមបទប្បញ្ញត្តិ	១៣	២១.៦៣១	៨៨.០១៤	២០.៨៥៥	៨៤.៩០១
ខាតបង់		(៣៧៣.៩៤៥)	(១.៥២៣.៦៤៣)	(៣៥០.៨១៤)	(១.៤៣០.៨៦៤)
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	៦០.៧៩៣	-	៩២.៨៧៨
សរុបមូលធន និងទុនបម្រុង		២.៦៤៧.៦៨៦	១០.៦២៥.១៦៤	២.៦៧៩.០៤១	១០.៧៤៦.៩១៩
សរុបបំណុល និងមូលធន		២.៦៥៧.៣៤៩	១០.៦៦៣.៩៤១	២.៦៧៩.៧៣៦	១០.៧៨៥.៩៣៨

របាយការណ៍លទ្ធផលលម្អិត

សម្រាប់ការិយបរិច្ឆេទចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

	កំណត់ សម្គាល់	២០២៥		២០២៤	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណូលពីការប្រាក់	១៤	២១៥.១៤៩	៨៦២.៩៦៣	២២១.៦៨៨	៩០២.៤៩២
ចំណូលពីប្រតិបត្តិការផ្សេងៗ	១៥	៤.៣៦៦	១៧.៥១២	៣.២០៨	១៣.០៦០
សោហ៊ុយបុគ្គលិក	១៦	(១៥០.៣៧៦)	(៦០៣.១៥៨)	(១៤៦.១៤០)	(៥៩៤.៩៣៦)
រំលស់លើទ្រព្យ	១៧	(១.៥៩២)	(៦.៣៨៦)	(១២.៥០១)	(៥០.៨៩២)
ចំណាយលើប្រតិបត្តិការផ្សេងៗ	១៨	(៧៤.២៤៨)	(២៩៧.៨០៩)	(៧៩.០៧១)	(៣២១.៨៩៨)
លទ្ធផលពីប្រតិបត្តិការ		(៦.៧០១)	(២៦.៨៧៨)	(១២.៨១៦)	(៥២.១៧៤)
សំវិធានធនលើការខាតបង់ឥណទាន	៧	(១២.៩១៩)	(៥១.៨១៨)	(៨៥.៤៣៣)	(៣៤៧.៧៩៨)
លទ្ធផលខាតបង់បំណុល		(១៩.៦២០)	(៧៨.៦៩៦)	(៩៨.២៤៩)	(៣៩៩.៩៧២)
ពន្ធលើប្រាក់ចំណូល	១៩ (ក)	(២.៧៣៥)	(១០.៩៧០)	(៦.១៨៨)	(២៥.១៩២)
ខាតក្នុងការិយបរិច្ឆេទ		(២២.៣៥៥)	(៨៩.៦៦៦)	(១០៤.៤៣៧)	(៤២៥.១៦៤)
លទ្ធផលលម្អិតផ្សេងៗ					
ខ្ទង់គណនីដែលបានបែងចែកឡើង					
វិញលើលទ្ធផលលម្អិត					
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	(៣២.០៨៥)	-	(១៦១.៦៦៤)
លទ្ធផលលម្អិតសុទ្ធ		(២២.៣៥៥)	(១២១.៧៥១)	(១០៤.៤៣៧)	(៥៨៦.៨២៨)

របាយការណ៍លំហូរសាច់ប្រាក់

សម្រាប់កាលបរិច្ឆេទចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

ចរន្តសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ	២០២៥		២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ខាតមុនបង់ពន្ធ	(១៩.៦២០)	(៧៨.៦៩៦)	(៩៨.២៤៩)	(៣៩៩.៩៧២)
និយ័តកម្ម៖				
រំលស់លើទ្រព្យអរូបី	១.៥៩២	៦.៣៨៦	១១.៤៥៩	៤៦.៦៥០
រំលស់លើទ្រព្យ និងបរិក្ខារ	-	-	១.០៤២	៤.២៤២
សំវិធានធនលើការខាតបង់ឥណទាន	១៣.៤៨០	៥៤.០៦៨	៨៣.៧៣១	៣៤០.៨៦៩
សំវិធានធន/(ការបង្វិលសង) សមតុល្យនៅធនាគារ	(៥៦១)	(២.២៥០)	១.៧០២	៦.៩២៩
ចំណេញប្រតិបត្តិការមុនបម្រែបម្រួលទុនបង្វិលបម្រែបម្រួលក្នុងទ្រព្យសកម្ម និងអសកម្មប្រតិបត្តិការ៖	(៥.១០៩)	(២០.៤៩២)	(៣១៥)	(១.២៨២)
ឥណទានចំពោះអតិថិជន	(៤៦.៩៣២)	(១៨៨.២៤៤)	១៨១.៤០៧	៧៣៨.៥០៨
ទ្រព្យសកម្មផ្សេងៗ	(១៤២)	(៥៧០)	(១៨២)	(៧៤១)
ចំណូលផ្សេងៗ	(៥៦)	(២២៥)	(២.៦៥៣)	(១០.៨០០)
សាច់ប្រាក់បានពីក្នុងប្រតិបត្តិការ	(៥២.២៣៩)	(២០៩.៥៣១)	១៧៨.២៥៧	៧២៥.៦៨៥
ចំណាយបង់ពន្ធ (កំណត់សម្គាល់ ១៩)	(២.០៥៧)	(៨.២៥២)	(២.៣២១)	(៩.៤៤៩)
សាច់ប្រាក់សុទ្ធបានពីសកម្មភាពប្រតិបត្តិការ	(៥៤.២៩៦)	(២១៧.៧៨៣)	១៧៥.៩៣៦	៧១៦.២៣៦
បម្រែបម្រួលសាច់ប្រាក់ និងសាច់ប្រាក់សមមូល	(៥៤.២៩៦)	(២១៧.៧៨៣)	១៧៥.៩៣៦	៧១៦.២៣៦
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនៅដើមការិយបរិច្ឆេទ	២៨៨.៥៥៩	១.១៦១.៤៥០	១១២.៦២៣	៤៦០.០៦៥
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(៣.៥៧០)	-	(១៤.៨៥១)
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនៅចុងការិយបរិច្ឆេទ(កំណត់សម្គាល់ ២០)	២៣៤.២៦៣	៩៥៧.៨៨០	២៨៨.៥៥៩	១.១៦១.៤៥០

អាសយដ្ឋាន



ផ្ទះលេខ៤០ ផ្លូវជាតិលេខ១ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ



០៩៣ ២៣០ ៧២៥



www.sixtysixfinance.com.kh